

កិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាប្រឈមផ្នែកឯកជននៃក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម



ក្នុងកាលវេលានៃយន្តការវេទិកាអាជ្ញាភិបាលនិងផ្នែកឯកជនលើកទី១៩ ដែលនឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ឧស្សាហកម្មនិងសិប្បកម្ម បានរៀបចំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាប្រឈមផ្នែកឯកជននៃក្រុមការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមការងារផ្នែកកម្មន្តសាលសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងសហប្រធានក្រុមការងារតំណាងវិស័យឯកជន ដឹកនាំដោយលោកឧកញ៉ា តៃ តាំងប៉ី ប្រធានសម្ព័ន្ធសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (FASMEC) ។ ក្នុងនោះ ក៏បានការចូលរួមពីឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ផងដែរ ។



មានប្រសាសន៍បើកកិច្ចប្រជុំ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាប្រធាន  
 អង្គប្រជុំ បានផ្តល់សារៈសំខាន់នៃកិច្ចប្រជុំនេះ និងសូមឲ្យសមាជិកក្រុមការងារ និងដៃគូ  
 ពិភាក្សារកដំណោះស្រាយជាក់ស្តែងឲ្យបានជាអតិបរមាក្នុងកំរិត និងសមត្ថកិច្ចរៀងៗខ្លួន  
 ហើយបើបញ្ហាយើងមិនទាន់ដោះស្រាយបាននៅទីនេះ គឺយើងនឹងពិភាក្សាជាក់ឆ្លង  
 គណៈកម្មការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាចឈានដល់ក្នុងវេទិការវាងរាជរ  
 ដ្ឋាភិបាលនិងផ្នែកឯកជន នាពេលខាងមុខ ។



មុនឆ្លងដល់ដំណោះស្រាយបញ្ហា ឯកឧត្តម សុន សេងហួត អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានលើកឡើងពីបុព្វបទមួយចំនួនដែលក្រសួងឧស្សាហកម្មបានអនុវត្តបន្ទាប់ពីវេទិកាវេជ្ជាភិបាល និងផ្នែកឯកជនលើកទី១៨កន្លងមក ។ ក្នុងនោះនៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០១៩ឯកឧត្តម គឹម ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និងជាសហប្រធានក្រុមការងារនិងលោក លាង ឡេង អនុប្រធាន FASMEC បានរៀបចំកិច្ចពិភាក្សារកដំណោះស្រាយលើបញ្ហាចំនួន១៩ ដែលបានលើកឡើងដោយវិស័យឯកជន ។ ជាមួយគ្នានេះ ក្រសួងបានរៀបចំសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម ឆ្នាំ២០២០-២០២៤និងបញ្ជូនទៅគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ -បាននឹងកំពុងរៀបចំចុះបញ្ជីសហគ្រាសធុនតូចនិងមធ្យមតាមប្រព័ន្ធនៅOnline និងបានជំរុញឲ្យមានការបង្កើតបណ្តុំសហគ្រាសធុនតូចនិងមធ្យម ។ លើសពីនេះទៅទៀត លោកឧកញ៉ា តៃ តាំងប៉ី ជាសហប្រធានក្រុមការងារតំណាងវិស័យឯកជន បានអានបញ្ហាមួយចំនួន១៥បញ្ហា ដែលលើកឡើងដោយវិស័យឯកជនដើម្បីឲ្យក្រុមការងារតំណាងដោយក្រសួងស្ថាប័នព័ន្ធ ចូលរួមដោះស្រាយតាមសមត្ថកិច្ចរៀងៗខ្លួន ដោយមានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ធ្វើជាអធិបតីសម្របសម្រួល ។



បញ្ហាទាំង១៥នោះរួមមាន៖ទី១-ការប្រកួតប្រជែងមិនស្មើភាពគ្នាដូចជាការទាក់ទងការរកស៊ី គេចពន្ធទំនិញ និងអ្នកប្រកបអាជីវកម្មត្រឹមត្រូវ ជាមួយអ្នកបើកអាជីវកម្មមិនមានច្បាប់ទម្លាប់ ជាដើម ទី២-ការលំបាកក្នុងការសុំលើកទឹកចិត្តពន្ធជាចំពោះSMEs ដោយសារនីតិវិធីបែប បទស្មុគស្មាញ ចំណាយពេលយូរ ទី៣-បញ្ហាអាករតម្លៃបន្ថែម (VAT) សម្រាប់SMEs គឺ ដោយសារសហគ្រាសធុនតូច មានការលំបាកក្នុងការលក់ទំនិញទៅឲ្យសហគ្រាសធុនមធ្យម និងធំ ព្រោះតែអាករតម្លៃបន្ថែមពីសហគ្រាសធុនតូចមិនអាចយកទៅធ្វើជាអាករតម្លៃបន្ថែម ធាតុចូលបាន (VAT Input)ទី៤-នីតិវិធីស្មុគស្មាញនៃការទទួលបានការលើកទឹកចិត្តផ្នែកគយ ចំពោះSMEs ទី៥-ការផ្សព្វផ្សាយព័ត៌មានល្បឿនយឺតយ៉ាវ ខ្វះប្រភពច្បាស់លាស់និងវិជ្ជាជីវៈដែលធ្វើ ឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះSMEsមួយចំនួន ពីបណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួន ទី៦-ខ្វះ ការគាំទ្រសហគ្រាសបង្កើតថ្មីទី៧-ការលំបាកការនាំចេញនាំចូល ទាក់ទងនឹងលក្ខខណ្ឌនិង នីតិវិធី នៃក្រសួងផ្សេងៗគ្នា ទី៨-ការជាន់គ្នានិងភាព មិនច្បាស់លាស់របស់តួនាទីនៃមន្ទីរ ពិសោធន៍ ទី៩-ខ្វះព័ត៌មាននៃការភ្ជាប់ទំនាក់ទំនងរវាងSMEs និងជាមួយសហគ្រាសវិនិយោគ ទី១០-ការប្រើប្រាស់លេខកូដទំនិញ HS Code បញ្ហាត្រង់ថា នៅពេលនាំចូលទំនិញម្តងៗ វាមាន ការលំបាកយ៉ាងខ្លាំងចំពោះបញ្ហាលេខកូដទំនិញ HS Codeគឺខាងគយខ្មែរមិនទទួលស្គាល់ ដែលចេញដោយប្រទេសនាំចេញដែលនាំឲ្យមានការកែប្រែជាច្រើនដង ទើបអាចបញ្ជូញ ទំនិញបាន ទី១១-បញ្ហាការវាយតម្លៃគិតពន្ធគយពេលនាំទំនិញចូល ទី១២-នីតិវិធីស្មុគស្មាញនៃ ការសុំច្បាប់កសាងរោងចក្រ សហគ្រាស ទី១៣-រូបិយប័ណ្ណប្រាក់ដុល្លាររហែក ចាស់ប្រឡាក់ ធនាគារជាតិមិនព្រមទទួលយក ទី១៤-ការយកតម្លៃសេវាជាន់គ្នាលើស្លាកសញ្ញារវាងសាលា រាជធានីភ្នំពេញនិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងទី១៥-បញ្ហាមិនឲ្យឡានដឹកទំនិញចូល ក្រុង សម្រាប់រថយន្តទម្ងន់៣តោនកន្លះ ។ ឆ្លងកាត់ការពិភាក្សា ឆ្លងឆ្លើយ និងដោះស្រាយបញ្ហា ជាក់ស្តែងរួចមក ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជាប្រធានអង្គប្រជុំបាន អបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផល ក្នុងកិច្ចប្រជុំនេះ ដោយមានការពន្យល់បក ស្រាយហេតុផល ទាំងផ្លូវច្បាប់ និងបទដ្ឋានគតិយុត្ត និងបញ្ហាជាច្រើនត្រូវបានដោះស្រាយ នៅហ្នឹងកន្លែង ដោយស្មារតីយោគយល់និងទទួលខុសត្រូវខ្ពស់ ។ ក្នុងនោះមានបញ្ហាតិចតួច បំផុតដែលយើងត្រូវដាក់ឆ្លងការពិនិត្យពិគ្រោះយោបល់ពីណៈកម្មការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសុំយោបល់និងការសម្រេចពីសម្តីក្រសួងស្ថាប័នខ្លះ ។

កិច្ចប្រជុំបានបញ្ចប់នៅម៉ោង១២:៤៥ រសៀលថ្ងៃដដែល ក្នុងបរិយាកាសស្និទ្ធស្នាល និងសហ ការល្អ ។